



Lepitan 1. LKPD (Lembar Kerja Peserta Didik) Materi Pasang Aksara Bali

PASANG AKSARA BALI

LEMBAR KERJA PESERTA DIDIK

Sekolah : SMA N 1 Sukasada
 Kelas :
 Nama Anggota :

TUJUAN PEMBELAJARAN

Melalui pendekatan saintifik dengan model pembelajaran *problem based learning* peserta didik dapat menjelaskan pengertian aksara Bali, mengklasifikasikan jenis-jenis aksara Bali, serta menggunakan pasang aksara Bali dalam suatu kata atau kalimat.

PETUNJUK KERJA:

1. Baca dengan seksama materi yang telah disajikan!
2. Cermati setiap kegiatan di LKPD!
3. Tanyakan dengan guru jika terdapat hal yang belum diketahui!
4. Periksa terlebih dahulu sebelum mengumpulkan tugas!

PIDABDAB:

1. Indayang rereh lan telatarang teges aksara Bali antuk kalih lengkara!
2. Indayang rereh lan telatarang soroh-soroh aksara Bali!
3. Indayang surat watan jangkep anggota kelompoknyane antuk aksara Bali!

Data tetilikan puniki wantah kapolihang antuk pidabdab kaping 3 saking LKPD ring ajeng

No. _____

Date: _____

* contoh Krung wreastra

kaca = 200 251 kaja = 200 251

Jaja = 22 221 Paja = 1 1 1

Ngapa = 22 221


*- contoh Krung swalita.

karna = 200 251 Artha = 200 251


Dharma = 200 251 Paksa = 200 251

katah = 200 251


* contoh Krung medre!




③ * Kadek winda Damayanti.



* Regina Junita Menge Gili.



* Luh Putu Eta aryani.



No. _____

Date: _____

1) kadale putri asih :

အာဇာနည် ဟု ခေါ်ဝေါ်သည်။

2) Luh ku darmasch :

ဟု ခေါ်ဝေါ်သည်။

3) Putri budi wadlayani :

ဟု ခေါ်ဝေါ်သည်။

4) putu sintya dewa

ဟု ခေါ်ဝေါ်သည်။

၂၆	ကုမ္ပဏီအဖွဲ့အစည်း ၁၁	(၁၃၄)
	ပုံနှိပ်ရေးကုမ္ပဏီ ၁၁	(၅)
	အိတ်အင်ဂျင်နီယာ ၁၁	(၁၃၅)
	ပျဉ်းမနားကုမ္ပဏီ ၁၁	(၁၃၆)
	ပျဉ်းမနားကုမ္ပဏီ ၁၁	(၁၃၇)



08

No. _____

Date : _____

*- contoh Kruna wreastro

kaca = 200 251 kaja = 200 251

Jaja = 22 221 Paja = 22 221

Ngapa = 22 221

*- contoh kruna swadhalita.

karna = 200 251 Artha = 200 251

Dharma = 200 251 Paksa = 200 251

katah = 200 251

*- contoh kruna medre!

Handwritten notes and symbols for 'medre'.

③ * Kadek winda Damayanti.

Handwritten notes for 'Kadek winda Damayanti'.

* Regina Junita Mengo Gili.

Handwritten notes for 'Regina Junita Mengo Gili'.

* Luh Putu Eka aryani.

Handwritten notes for 'Luh Putu Eka aryani'.



Lepitan 3. Kartu Data Pemetaan Krana Panyusun Wastan Sisia

No.	KARTU DATA			
	Wastan Sisia	Aksara	Blok Aksara	Blok Simbol
1.	Adhi	ហាងិ	ហា ងិ	V-CV
2.	Adi	ហាងិ	ហា ងិ	V-CV
3.	Aditya	ហាងិញ្ច	ហា ងិញ្ច	V-CV-CCa
4.	Adnyana	ហាង្គា	ហា ង្គា	V-CCa-Ca
5.	Agung	ហាង្គ	ហា ង្គ	V-CV ^c
6.	Agus	ហាង្គា	ហា ង្គា	V-CV-C
7.	Agustina	ហាង្គាងិ	ហា ង្គាងិ	V-CV-CCV-Ca
8.	Amanda	ហាមង្គា	ហា មង្គា	V-Ca-CCa
9.	Anak	ហាងា	ហា ងា	V-Ca-C
10.	Andra	ហាង្គា	ហា ង្គា	V-CCCa
11.	Anggreni	ហាង្គាងិ	ហា ង្គាងិ	V-CCCV-CV
12.	Anggun	ហាង្គា	ហា ង្គា	V-CCV-C
13.	Anjani	ហាង្គាងិ	ហា ង្គាងិ	V-CCa-CV
14.	Arta	ហាងា	ហា ងា	V ^c -Ca
15.	Artika	ហាងាងា	ហា ងាងា	V ^c -CV-Ca
16.	Arya	ហាងា	ហា ងា	V ^c -Ca
17.	Aryani	ហាងាងិ	ហា ងាងិ	V ^c -Ca-CV
18.	Astini	ហាង្គាងិ	ហា ង្គាងិ	V-CCV-CV
19.	Astuti	ហាង្គាងិ	ហាង្គាងិ	V-CCV-CV
20.	Ayu	ហាង្គា	ហា ង្គា	V-CV
21.	Badung	ហាង្គា	ហា ង្គា	Ca-CV ^c
22.	Bagas	ហាងាងា	ហា ងាងា	Ca-Ca-C
23.	Bagus	ហាងាងា	ហា ងាងា	Ca-CV-C
24.	Budi	ហាងា	ហា ងា	CV-CV
25.	Cynthia	ហាង្គា	ហា ង្គា	CV-CCCa

26.	Damayanti	သေယန္တီ	သေယန္တီ	Ca-Ca-Ca-CCV
27.	Dani	သနီ	သနီ	Ca-CV
28.	Darma	သံဃ	သံဃ	Ca ^c -Ca
29.	Darmaguna	သံဃကျွန်	သံဃကျွန်	Ca ^c -Ca-CV-Ca
30.	Darmiasih	သံဃ့ဗိဒ္ဓါ	သံဃ့ဗိဒ္ဓါ	Ca ^c -CCa-CV-C
31.	Dea	ဒေယ	ဒေယ	CV-Ca
32.	Deaseptiani	ဒေယဒေယဗျူဗိဒ္ဓါ	ဒေယဒေယဗျူဗိဒ္ဓါ	CV-Ca-CV-CCCa-CV
33.	Depa	ဒေပ	ဒေပ	CV-Ca
34.	Deska	ဒေဆ	ဒေဆ	CV-CCa
35.	Devi	ဒေဝီ	ဒေဝီ	CV-CV
36.	Dewi	ဒေဝီ	ဒေဝီ	CV-CV
37.	Dika	ဒိကာ	ဒိကာ	CV-Ca
38.	Dina	ဒိနာ	ဒိနာ	CV-Ca
39.	Dwik	ဒွိနီ	ဒွိနီ	CCV-C
40.	Eka	ဒေကာ	ဒေကာ	V-Ca
41.	Elsa	ဒေလာ	ဒေလာ	V-CCa
42.	Endra	ဒေဒြာ	ဒေဒြာ	V-CCCa
43.	Ermasari	ဒေမာဆာရီ	ဒေမာဆာရီ	V ^c -Ca-Ca-CV
44.	Fajar	ဖေရ	ဖေရ	Ca-Ca ^c
45.	Farida	ဖာရီဒါ	ဖာရီဒါ	Ca-CV-Ca
46.	Felda	ဖေလ္ဒါ	ဖေလ္ဒါ	CV-CCa
47.	Frendi	ဖရေန်ဒီ	ဖရေန်ဒီ	CCV-CCV
48.	Gede	ဂေဒေ	ဂေဒေ	CV-CV
49.	Gili	ဂီလီ	ဂီလီ	CV-CV
50.	Gusti	ဂွစတီ	ဂွစတီ	CV-CCV
51.	Hariscandra	ဟာရိစန္ဒြာ	ဟာရိစန္ဒြာ	Ca-CV-CCa-CCCa
52.	Jaya	ဇယ	ဇယ	Ca-Ca
53.	Junita	ဂျူနီတာ	ဂျူနီတာ	CV-CV-Ca

54.	Kadek	កាដេក	កា ដេ ក	Ca-CV-C
55.	Kamini	កាមីនី	កា មី នី	Ca-CV-CV
56.	Kenlia	កេន្លី	កេ ន្លី	CV-CCCa-Ca
57.	Ketut	កេតុត	កេ តុ ត	CV-CV-C
58.	Komang	កូម៉ាង	កូ ម៉ា ង	CV-Ca ^c
59.	Kori	កូរី	កូ រី	CV-CV
60.	Lanang	ល៉ាង	ល៉ា ង	Ca-Ca ^c
61.	Linda	លីន្លា	លី ន្លា	CV-CCa
62.	Lingga	លីង្កា	លី ង្កា	CV-CCa
63.	Luh	លូ	លូ	CV-C
64.	Made	ម៉ាដេ	ម៉ា ដេ	Ca-CV
65.	Maha	ម៉ាហា	ម៉ា ហា	Ca-Ca
66.	Maharani	ម៉ាហារ៉ានី	ម៉ា ហា រ៉ា នី	Ca-Ca-Ca-CV
67.	Mangku	ម៉ាង្កូ	ម៉ា ង្កូ	Ca-CCV
68.	Maria	ម៉ារី	ម៉ា រី	Ca ^c -Ca
69.	Mastriani	ម៉ាស្ត្រីយ៉ានី	ម៉ា ស្ត្រី យ៉ា នី	Ca-CCCV-Ca-CV
70.	Meles	មីលេស	មី លេ ស	CV-CV-C
71.	Melyani	មីល្យានី	មី ល្យា នី	CV-CCV-CV
72.	Menge	មីង្កេ	មី ង្កេ	CV-CV
73.	Merta	មីម៉ា	មី ម៉ា	CV ^c -Ca
74.	Nadin	នាដីនី	នា ដី នី	Ca-CV-C
75.	Nanda	នាដា	នា ដា	Ca-CCa
76.	Napriasih	នាប៊ិយ៉ាស៊ី	នា ប៊ិ យ៉ា ស៊ី	Ca-CCV-Ca-CV-C
77.	Ngurah	ន្កូរ៉ា	ន្កូ រ៉ា	CV-Ca-C
78.	Ningsih	នីង្សិ	នី ង្សិ	CV-CCV-C
79.	Nur	នូរ	នូរ	CV ^c
80.	Nurjaya	នូរ្យាយ៉ា	នូរ ្យា យ៉ា	CV ^c -Ca-Ca
81.	Nuswotar	នូស្វាតារ៉ា	នូ ស្វា តារ៉ា	CV-CCV-Ca ^c

82.	Nyoman	၇ဏာဝါဗါနါ	၇ဏာဝါဗါနါ	CV-Ca-C
83.	Oktaviani	၇ဟာန္တူပျါနါ	၇ဟာန္တူပျါနါ	V-CCa-CCa-CV
84.	Pasek	ပခါနါ	ပခါနါ	Ca-CV-C
85.	Permana	ပိဗါနါ	ပိဗါနါ	CV ^c -Ca-Ca
86.	Purnami	ပျဲနါ	ပျဲနါ	CV ^c -Ca-CV
87.	Putra	ပျဲ	ပျဲ	CV-CCa
88.	Putri	ပျဲ	ပျဲ	CV-CCV
89.	Putriasih	ပျဲယိဒါ	ပျဲယိဒါ	CV-CCV-Ca-CV-C
90.	Putriningsih	ပျဲယိဒါ	ပျဲယိဒါ	CV-CCV-CV-CCV-C
91.	Putu	ပျဲ	ပျဲ	CV-CV
92.	Rediandika	ပူဒါယန္တိနါ	ပူဒါယန္တိနါ	CV-CV-Ca-CCV-Ca
93.	Regina	ရဲဂါနါ	ရဲဂါနါ	CV-CV-Ca
94.	Rian	ရီယါနါ	ရီယါနါ	CV-Ca-C
95.	Riboyson	ရီဘိုယွန်	ရီဘိုယွန်	CV-CV-CCV-C
96.	Rika	ရီနါ	ရီနါ	CV-Ca
97.	Riko	ရီဂါ	ရီဂါ	CV-CV
98.	Riris	ရီရီ	ရီရီ	CV-CV-C
99.	Saputra	ဆပျဲ	ဆပျဲ	Ca-CV-CCa
100.	Saputri	ဆပျဲ	ဆပျဲ	Ca-CV-CCV
101.	Sardika	ဆဲဒါနါ	ဆဲဒါနါ	Ca ^c -CV-Ca
102.	Sari	ဆာရီ	ဆာရီ	Ca-CV
103.	Satya	ဆတ္တ	ဆတ္တ	Ca-CCa
104.	Sena	ဆဲနါ	ဆဲနါ	CV-Ca
105.	Septiani	ဆဲပျဲနါ	ဆဲပျဲနါ	CV-CCCa-CV
106.	Septyani	ဆဲပျဲနါ	ဆဲပျဲနါ	CV-CCCa-CV
107.	Sernanda	ဆဲနဲဒါ	ဆဲနဲဒါ	CV ^c -Ca-CCa
108.	Shanti	ဆန္တီ	ဆန္တီ	Ca-CCV

109.	Sintia	သိန္တရီ	သိန္တရီ	CV-CCCa
110.	Sintya	သိန္တရီ	သိန္တရီ	CV-CCCa
111.	Sri	ဗြီ	ဗြီ	CCV
112.	Suastini	သွေစိရီ	သွေစိရီ	CCa-CCV-CV
113.	Sudarsana	သုဇ်သနာ	သုဇ်သနာ	CV-Ca ^c -Ca-Ca
114.	Sujati	သုဇ်တရီ	သုဇ်တရီ	CV-Ca-CV
115.	Sukrawan	သုဇ်ဘရာ	သုဇ်ဘရာ	CV-CCa-Ca-C
116.	Sulistya	သုဇ်လိဗြီ	သုဇ်လိဗြီ	CV-CV-CCCa
117.	Sumerta	သုဇ်မာတရီ	သုဇ်မာတရီ	CV-CV ^c -Ca
118.	Surya	သုဇ်ယ	သုဇ်ယ	CV ^c -Ca
119.	Tri	ဗြီ	ဗြီ	CCV
120.	Tulus	တရုဗုဗြီ	တရုဗုဗြီ	CV-CV-C
121.	Wahyu	ဘဟျု	ဘဟျု	Ca-CCV
122.	Wahyuni	ဘဟျုရီ	ဘဟျုရီ	Ca-CCV-CV
123.	Wayan	ဘယဘရာ	ဘယဘရာ	Ca-Ca-C
124.	Wibawa	ဝိဘာဘရာ	ဝိဘာဘရာ	CV-Ca-Ca
125.	Widi	ဝိဇီ	ဝိဇီ	CV-CV
126.	Widia	ဝိဇျီ	ဝိဇျီ	CV-CCa
127.	Winda	ဝိဇ္ဇီ	ဝိဇ္ဇီ	CV-CCa
128.	Windiayani	ဝိဇ္ဇီယရီ	ဝိဇ္ဇီယရီ	CV-CCCa-Ca-CV
129.	Wira	ဝိဘာ	ဝိဘာ	CV-Ca
130.	Wiwin	ဝိဝိဇီ	ဝိဝိဇီ	CV-CV-C
131.	Yadnya	ယဇ္ဇီ	ယဇ္ဇီ	Ca-CCa
132.	Yuda	ယုဇာ	ယုဇာ	CV-Ca

Lepitan 4. Praya Katur

PRAYA KATUR

Om Swastyastu

Angayu bagia aturang titiang majeng ring Ida Sang Hyang Widhi Wasa sangkaning paswecan Ida antuk ngicenin kerahajengan, kerahayuan, miwah pamargi sane becik sane ngawinang titiang prasida muputang skripsi sane mamurda “Seseleh *Pemetaan Blok* Aksara Bali ring Sajeroning Wastan Sisia SMA Negeri 1 Sukasada” puniki. Skripsi puniki pituduh ngrereh gelar sarjana Pendidikan Bahasa Bali ring Program Studi Pendidikan Bahasa Bali, Fakultas Bahasa dan Seni, Universitas Pendidikan Ganesha.

Kapertama, suksma aturang titiang majeng ring guru rupaka titiang, bapak titiang Putu Sumawa miwah ibu titiang Ni Kadek Mukti Utama, raris adik titiang Kadek Trisna Ayu Widiantari, miwah samian kulawarga titiang sane sampun prasida ngicen *semangat* miwah *motivasi* majeng ring titiang ri kala ngamargiang *perkuliahan* ring Undiksha puniki.

Kaping kalih, titiang ngaturang dahating suksma majeng ring Bapak/Ibu dosen sane sampun ngicen titiang pangweruhan miwah pengalaman ri kala kuliah ring Program Studi Pendidikan Bahasa Bali. Nenten lali titiang taler ngaturang suksma dahat majeng ring makakalih guru waktra titiang, Bapak Dr. I Ketut Paramarta, S.S., M.Hum., miwah Bapak Dr. I Wayan Gede Wisnu, S.S., M.Si. antuk pangweruhan miwah tuntunan ri kala titiang nyusun *skripsi* puniki. Samian punika pacang titiang anggen dasar ri kala ngamargiang kahuripan benjang pungkur.

Kaping tiga, suksma majeng ring semeton titiang Ni Komang Nelly Tri Astari, Ni Luh Novita Sari, Nyoman Mei Resmianti, Putu Ayu Septiani, Putu Suwidnyana, taler Gede Putu Rai Wibawa sane sampun stata ngewantu titiang ri kala ngamargiang perkuliahan taler ngaryanin skripsi puniki. Suksma taler majeng ring semeton “Watugangga” sane sampun prasida saling ngwantu rikalaning ngamargiang perkuliahan. Sane kaping untat suksma dahat majeng ring dewek titiang sampun prasida *semangat* tur stata mautsaha muputang skripsi puniki.

Om Santih Santih Santih Om

Lepitan 5. Sloka



SLOKA
*Puntul-Puntulan Besine,
Yen Sangih Dadi Mangan*

(Sujatine ten wenten manusa sane tambet yening meled malajah)